

LYNN PUBLIC SCHOOLS

**James Leo McGuinness Administration Building – 100 Bennett Street, Lynn, MA 01905
Tel. (781) 477-7220 ~ Fax. (781) 477-7312**



បែបបទផ្លាស់ប្តូរអស័យដ្ឋាន
(ទំព័រទី 1 ត្រូវបំពេញដោយឪពុកម្តាយ/អាណាព្យាបាល
. ទំព័រទី 2 ត្រូវបំពេញដោយមជ្ឈមណ្ឌលស្វាគមន៍សាលា LYNN)

ផ្នែកនេះត្រូវបំពេញដោយឪពុកម្តាយ/ អាណាព្យាបាល៖

ឈ្មោះសិស្ស៖ _____ អត្តលេខសិស្ស៖ _____

ឈ្មោះរបស់ឪពុកម្តាយ/អាណាព្យាបាល៖ _____

លេខទូរស័ព្ទឪពុកម្តាយ/អាណាព្យាបាល៖ _____ អ៊ីម៉ែល _____

សាលារៀនបច្ចុប្បន្ន៖ _____ កាលបរិច្ឆេទបច្ចុប្បន្ន៖ _____

អស័យដ្ឋានថ្មី

លេខផ្ទះនិងឈ្មោះផ្លូវ _____

ទីក្រុង រដ្ឋនិងលេខកូដតំបន់៖ _____

ព័ត៌មានបន្ថែម (សូមគូសរង្វង់ចំពោះចម្លើយត្រឹមត្រូវ)៖

ពេលវេលាចំណាយក្នុងថ្នាក់រៀនបច្ចុប្បន្ន	គ្មានទីជម្រក	ទទួលការថែរក្សាពីរដ្ឋ	គ្មានអ្នកកំដរ
កម្មវិធីពិរកាសា	ពេលវេលាចំណាយក្នុងថ្នាក់វិន័យបច្ចុប្បន្ន	ការបញ្ឈប់ការស្ម័គ្រចិត្ត	

អ្នកដែលបំពេញបែបបទនេះគឺ (សូមជ្រើសរើសចម្លើយតែមួយគត់)៖

- ឪពុកម្តាយ/អាណាព្យាបាល
- បុគ្គលិកសាលា

ឈ្មោះអ្នកដែលបំពេញបែបបទនេះ៖ _____

កាលបរិច្ឆេទបំពេញបែបបទ៖ _____

*** សូមភ្ជាប់ឯកសារផ្លាស់ប្តូរអស័យដ្ឋានមកជាមួយ (ប្រសិនបើមាន) .***






បន្តនៅទំព័របន្ទាប់

សម្រាប់សិស្សដែលរៀននៅសាលាក្នុងសង្កាត់ថ្មីផ្សេងមិនត្រូវបានផ្តល់មធ្យោបាយធ្វើដំណើរនោះទេ
លុះត្រាតែសិស្សនោះបិតក្នុងតម្រូវការសិក្សាពិសេស/អសមត្ថភាព។

បន្ថែមលើសនេះទៅទៀត សិស្សត្រូវទៅរៀនឲ្យបានទៀងទាត់ និងទាន់ពេលវេលាសម្រាប់សាលានៅក្នុងសង្កាត់ថ្មី។

ផ្នែកនេះត្រូវបំពេញដោយមជ្ឈមណ្ឌលស្នាក់នៅសិស្ស

ប្រភេទក្នុងការផ្លាស់ប្តូរ (សូមជ្រើសរើសចម្លើយតែមួយគត់):

- សិស្សសាលា Lynn - - នៅក្នុងឆ្នាំ (មិនត្រូវការបណ្តឹងឧទ្ធរណ៍)
- ក្រៅពីសាលា Lynn - ផ្លាស់ប្តូរអនុវិទ្យាល័យ/បឋមសិក្សានៅក្នុងសង្កាត់តែមួយ - នៅក្នុងឆ្នាំ (មិនត្រូវការបណ្តឹងឧទ្ធរណ៍)
- ក្រៅពីសាលា Lynn - ផ្លាស់ប្តូរអនុវិទ្យាល័យ/បឋមសិក្សានៅក្នុងសង្កាត់ផ្សេងគ្នា - ក្នុងកំឡុងឆ្នាំសិក្សា
 ជ្រើសរើសផ្លាស់ប្តូរសាលាក្លាមៗ ឬប្តូរសាលានៅពេលបញ្ចប់ឆ្នាំសិក្សាថ្នាក់បឋមឬឧទ្ធរណ៍។
 ត្រូវតែផ្លាស់ប្តូរសាលាទៅកាន់សង្កាត់ថ្មីនៅឆ្នាំក្រោយ។
 ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដើម្បីរៀននៅសាលាដដែលក្នុងឆ្នាំសិក្សាបឋមឬឧទ្ធរណ៍។
 សូមបំពេញទំព័របន្ទាប់ដើម្បីធ្វើការដាក់ពាក្យបណ្តឹង។
- ក្រៅពីសាលា Lynn - ផ្លាស់ប្តូរអនុវិទ្យាល័យ/បឋមសិក្សានៅក្នុងសង្កាត់ផ្សេងគ្នា - ក្នុងកំឡុងរដូវក្តៅ
-  ត្រូវផ្លាស់ប្តូរទៅកាន់សាលានៅសង្កាត់ថ្មីក្លាមៗ។
 ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដើម្បីរៀននៅសាលាដដែលក្នុងឆ្នាំសិក្សាបឋមឬឧទ្ធរណ៍។
 សូមបំពេញទំព័របន្ទាប់ដើម្បីធ្វើការដាក់ពាក្យបណ្តឹង។
- នៅក្នុងសង្កាត់ Massachusetts ប៉ុន្តែក្រៅពីសាលា Lynn (គ្រប់ថ្នាក់) - ក្នុងខែមេសា ឧសភា មិថុនា
 ក្នុងកំឡុងសាលាកំពុងបង្រៀន
 ត្រូវផ្លាស់ប្តូរសាលាក្លាមៗ ឬជ្រើសរើសរៀននៅសាលានេះ តែក្នុងឆ្នាំសិក្សាបឋមឬឧទ្ធរណ៍។
 ត្រូវប្តូរទៅកាន់សាលានៅសង្កាត់ថ្មីឆ្នាំក្រោយ (មិនអនុញ្ញាតឲ្យដាក់ពាក្យបណ្តឹងនោះទេ)
- នៅក្នុងសង្កាត់ Massachusetts ប៉ុន្តែក្រៅពីសាលា Lynn (គ្រប់ថ្នាក់)នៅគ្រប់ខែទាំងអស់
 ត្រូវផ្លាស់ប្តូរសាលាថ្មីនៅសង្កាត់ផ្សេងក្លាមៗ។
 ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដើម្បីរៀននៅសាលាដដែលក្នុងឆ្នាំសិក្សាបឋមឬឧទ្ធរណ៍។
 សូមបំពេញទំព័របន្ទាប់ដើម្បីធ្វើការដាក់ពាក្យបណ្តឹង។
- នៅក្រៅសង្កាត់ Massachusetts (គ្រប់ថ្នាក់) - គ្រប់ពេល
 ត្រូវផ្លាស់ប្តូរទៅកាន់សាលាថ្មីនៅក្នុងសង្កាត់ផ្សេងក្លាមៗ (មិនអនុញ្ញាតឲ្យដាក់ពាក្យបណ្តឹងនោះទេ)

ឈ្មោះបុគ្គលិកដែលបានបំពេញបែបបទនេះ៖ _____

កាលបរិច្ឆេទ៖ _____

ឯកសារយោងគោលការណ៍៖ Policy # JCA - Assignment of Students to Schools
បង្កើតដោយគណៈកម្មាធិការសាលា Lynn School ថ្ងៃទី 13 ខែតុលា ឆ្នាំ 2022
កាលបរិច្ឆេទបង្កើត៖ ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022